



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)
Committee for Free and Fair Elections in Cambodia (COMFREL)

ទីស្នាក់ការកណ្តាល ផ្ទះលេខ ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
Central Office : #138, Street 122, Teuk Laak I, Toul Kork, Phnom Penh, Cambodia
P.O. Box 1145, Tel : (855)23-884-150 / 12-942-019, Fax : (855)23-883-750,
Email : comfrel@online.com.kh, comfrel@comfrel.org website : www.comfrel.org

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣

សេចក្តីជូនដំណឹង

គណៈកម្មាធិការខុមហ្វ្រែល រួមជាមួយនឹងបណ្តាអង្គការស៊ីវិល អ្នកជំនាញ និងភាគីដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតដទៃទៀត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទូទៅមេត្តាជ្រាបថា នៅក្នុងអំឡុងពេលនៃដំណើរការយោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣នេះ «បន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣» នឹងត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយនូវព័ត៌មានរួមគ្នា អន្តរាគមន៍រួមគ្នា និងវាយតម្លៃរួមគ្នា ស្តីពីស្ថានភាពនៃដំណើរការរៀបចំការបោះឆ្នោត និងភាពមិនប្រក្រតីនានាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ព្រមទាំងព័ត៌មានមួយចំនួនអំពីដំណើរការបោះឆ្នោតដែលយើងទទួលបានពីបណ្តាញរាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ភូមិរបស់ខុមហ្វ្រែល ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា។

- បន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៣ ៖ ចាប់បើកពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣
- ទីកន្លែង ៖ ទីស្នាក់ការ អង្គការខុមហ្វ្រែល (ផ្ទះលេខ ១៣៨ ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា)

រាល់ព័ត៌មានបោះឆ្នោតខាងលើ ក៏នឹងត្រូវផ្សព្វផ្សាយទៅក្នុងបណ្តាញព័ត៌មានសង្គម គេហទំព័ររបស់ខុមហ្វ្រែល គេហទំព័រសម្លេងម្ចាស់ឆ្នោតកម្ពុជា និងបណ្តាញផ្សព្វផ្សាយរបស់អង្គការសង្គមស៊ីវិលមួយចំនួនទៀតដូចជា វិទ្យុសម្លេងប្រជាធិបតេយ្យ វិទ្យុរបស់មជ្ឈមណ្ឌលសម្លេងស្ត្រីកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

អាស្រ័យដូចមានជម្រាបជូនខាងលើ សូមលោក លោកស្រី នាងកញ្ញាទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអាចប្រើប្រាស់ព័ត៌មានទាំងនេះតាមសេចក្តីត្រូវការ ព្រមទាំងប្រកបដោយវិជ្ជាជីវៈខ្ពស់។

សូមស្វែងរកតារាងកម្មវិធី បទវិភាគស្ថានការណ៍បោះឆ្នោត និងសន្និសីទសារព័ត៌មាន (ភ្ជាប់ជាមួយ)

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ការិយាល័យព័ត៌មានខុមហ្វ្រែល
ទូរស័ព្ទលេខ ៖ ០២៣ ៨៨៤ ១៥០ / ០១២ ៩៩៨ ៣៦៤

- គណៈកម្មាធិការនាយក
BOARD OF DIRECTORS
1. លោក ធីន សារាយ
Mr. THUN Saray
ប្រធានគណៈកម្មាធិការនាយក និងជាប្រធាន ADHOC
 2. លោក សុក សំរៀន
Mr. SOK Sam Oeun
អនុប្រធានគណៈកម្មាធិការនាយក និងជាអាយកប្រតិបត្តិ CDP
 3. លោក យ៉ុង គីមអេង
Mr. YONG Kim Eng
អគ្គប្រឹក្សា-អាយកប្រតិបត្តិ PDP-Center
 4. លោក យ៉ិម ប៉ូ ឈាយអង
Mr. YIM Po ឈាយអង CPDEW
 5. លោកស្រី ស៊ុន ចាន់សែន
Ms. SUN Chansen
ពស្សនៈ-Dignitary
 6. លោក ម៉ាក ចំរើន
Mr. MAK Chamroeun
ប្រធាន KYA
 7. លោកស្រី ប៉ុក បង្ហាវិចិត្រ
Ms. POK Panhavitetr
នាយិកាប្រតិបត្តិ CWCC
 8. លោក ម៉ុំ សារិន
Mr. MOM Sarin
នាយកប្រតិបត្តិ HRCDO
 9. លោក គីម សុវណ្ណ
Mr. KIM Sovann
នាយកប្រតិបត្តិ VIGILANCE
 10. លោក សែន សែត
Mr. SEN Set, Dignitary
 11. លោក ជាន់ សុខា
Mr. CHEANG Sokha
នាយកប្រតិបត្តិ YRDP